



for a living planet

WWF-Cambodia

21, Street 322,  
BoeungKeng Kang I,  
Phnom Penh, Cambodia  
P.O. Box: 2467

Tel: +855 23 218 034

Fax: +855 23 211 909

[www.wwf.org.kh](http://www.wwf.org.kh)

[www.panda.org/greatermekong](http://www.panda.org/greatermekong)

[wwfcambodia@wwf.org.kh](mailto:wwfcambodia@wwf.org.kh)

សេចក្តីប្រកាសព័ត៌មាន

សម្រាប់ចេញផ្សាយបន្ទាន់

# ការការពារសត្វផ្សិតទន្លេមេគង្គភ្នំឱ្យផុតពូជនាមនារប្រមាណចំនួនសត្វផ្សិតក្នុងឆ្នាំ២០២០នេះ។

ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ក្រុងក្រចេះ៖ កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្តដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន នាថ្ងៃនេះបានបញ្ចប់ជាមួយនឹងសេចក្តីសន្និដ្ឋានមួយស្តីពីសេចក្តីត្រូវការចាំបាច់បន្ទាន់នូវវិធានការនិងការអនុវត្ត សកម្មភាពរួមគ្នាឱ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីសង្គ្រោះសត្វផ្សិតទន្លេមេគង្គពីការផុតពូជ បន្ទាប់ពីអ្នកពាក់ព័ន្ធបាន ផ្សព្វផ្សាយខ្លឹមសារនៃរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សិតក្នុងឆ្នាំ២០២០នេះ។ វិធានការរួមគ្នាសារៈ សំខាន់ និងភាពចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូរវាងតួអង្គ និងភាគីសំខាន់ៗទាំង អស់សម្រាប់ការអភិរក្សសត្វផ្សិតទន្លេមេគង្គ។

រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF កាលពីសប្តាហ៍មុនបានប្រកាសជាផ្លូវការថា សត្វផ្សិត ទន្លេមេគង្គបច្ចុប្បន្នមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថាចំនួនសត្វផ្សិតស្ថិតនៅ កម្រិតថេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សិតឆ្នាំ២០១៧មក។

សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្តត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗ ស្តី អំពីស្ថានភាព និងចំនួនសត្វផ្សិតទន្លេមេគង្គ ដោយផ្អែកលើរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សិតឆ្នាំ ២០២០ ដែលត្រូវអនុវត្ត និងចងក្រងដើម្បីផ្សព្វផ្សាយដោយរដ្ឋបាលជលផល និងអង្គការ WWF។ អ្នកចូលរួមក្នុងកិច្ច ប្រជុំនេះមានដូចជាមន្ត្រីជាន់ខ្ពស់ និងបុគ្គលិកមកពីរដ្ឋបាលជលផល អង្គការ WWF ខណ្ឌរដ្ឋបាលជលផលនិងអាជ្ញាធរ ខេត្តក្រចេះនិងស្ទឹងត្រែង ព្រមទាំងសហគមន៍មូលដ្ឋាន យុវជន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូនានា។

ក្រៅពីស្តាប់ការបង្ហាញអំពីលទ្ធផលនៃការអភិរក្ស ការចែករំលែកនូវមេរៀននិងបទពិសោធន៍ដែលទទួលបានពីការអភិរក្ស នាពេលកន្លងមក ក៏ដូចជាលើកឡើងនូវគំនិតថ្មីៗសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការការពារសត្វ ផ្សិត ក្នុងកិច្ចប្រជុំនេះគេក៏បានពិភាក្សាផងដែរអំពីតួនាទីរបស់យុវជន និងសហគមន៍មូលដ្ឋានក្នុងការរួមចំណែកដល់ ការការពារសត្វផ្សិតទន្លេមេគង្គនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវាឱ្យនៅគង់វង្ស។

មានវត្តមានក្នុងកិច្ចប្រជុំថ្ងៃនេះដែរ **កញ្ញា ទុត ពិសិដ្ឋរចនា ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វ ផ្សាយ និងទំនាក់ទំនង (DMC)** នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖ “ការចូលរួមចំណែកធានាការ រស់រានមានជីវិតរបស់សត្វផ្សិតទន្លេមេគង្គជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋកម្ពុជា។” កញ្ញាជា សមាជិកម្នាក់ក្នុងចំណោមក្រុមយុវជនអេកូឡូស៊ីចំនួន ១៥ នាក់ ដែលបានធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់ជម្រក សត្វផ្សិតកាំពី ក្នុងគោលបំណងស្វែងយល់ដោយផ្ទាល់អំពីការអភិរក្សសត្វផ្សិត ស្របពេលដែលពិភពលោកបាន

កំពុងប្រារព្ធទិវាអន្តរជាតិនៃសត្វផ្សិតទឹកសាបថ្ងៃទី ២៤ ខែតុលា។ ទស្សនកិច្ចសិក្សាដែលត្រូវបានរៀបចំឡើងនិងសម្របសម្រួលដោយអង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ចប់ហើយនាថ្ងៃនេះ។

កញ្ញាបានបន្ថែមទៀតថា៖ “តាមរយៈការចែករំលែកបន្ត និងផ្សព្វផ្សាយដោយសំណេរតាមប្រព័ន្ធឌីជីថល និងក្នុងក្របខ័ណ្ឌនៃកម្មវិធីយោសនាផ្សេងទៀត អំពីចំណេះដឹង និងបទពិសោធន៍ដែលយើងខ្ញុំបានស្វែងយល់និងទទួលបានផ្ទាល់ពីដំណើរទស្សនកិច្ចនៅក្នុងតំបន់អភិរក្សសត្វផ្សិត នាខ្ញុំនិងសមាជិកក្រុមយុវជនទាំងអស់អាចរួមចំណែកដល់ការអភិរក្សសត្វផ្សិត តាមការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន អំពីសារៈសំខាន់របស់សត្វផ្សិតទន្លេមេគង្គ និងភាពចាំបាច់នៃការការពារសត្វផ្សិតដើម្បីជាតិរបស់យើង និងសម្រាប់ការចូលរួមទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង។”

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជនមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានទទួលបានបទពិសោធន៍ដោយផ្ទាល់អំពីការតាមដានការរស់នៅរបស់សត្វផ្សិត ជាពិសេសពេលពួកគេបានឃើញសត្វផ្សិតកំពុងហែលនៅក្នុងទីជម្រកធម្មជាតិដោយសុខសាន្ត។ ក្រុមយុវជនទាំងអស់ពិតជាសប្បាយចិត្តណាស់ដែលបានស្តាប់នូវការពន្យល់ពីមន្ត្រីជំនាញ និងបានសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងជីវសាស្ត្ររបស់សត្វផ្សិត កត្តាគម្រាមកំហែងដល់ការរស់នៅរបស់សត្វផ្សិត តម្រូវការគុណភាពបរិស្ថានល្អចាំបាច់នានាដែលគាំទ្រដល់ការរស់រានរបស់សត្វផ្សិត ក៏ដូចជាអំពីកិច្ចការទាក់ទងនឹងការពង្រឹងការអនុវត្តច្បាប់ដោយរដ្ឋាភិបាល និងអង្គការ WWF។

**ឯកឧត្តម ស្រីន លីមសុខ អគ្គនាយករងនៃរដ្ឋបាលជលផល** បានមានប្រសាសន៍ថា៖ “ការងារអភិរក្សសត្វផ្សិតត្រូវការការចូលរួមរបស់យើងទាំងអស់គ្នា រួមទាំងយុវជនផងដែរដែលជាអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយ និង បញ្ចៀបការយល់ដឹងអំពីការការពារសត្វផ្សិតនៅកម្ពុជា។” ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ “កម្រិតនៃការចូលរួមរបស់យុវជននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីសត្វផ្សិតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថាយុវជនកម្ពុជាច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សិតទន្លេមេគង្គ។”

សត្វផ្សិតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាបញ្ជីអន្តរជាតិថ្នាក់ខ្ពស់បំផុតនៃការចាត់ថ្នាក់ប្រភេទសត្វរងគ្រោះ ហើយសត្វផ្សិតទន្លេមេគង្គជាប្រភេទសត្វដែលត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សត្វផ្សិតនៅតែបន្តប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គិសនីនៅចរន្តទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគម្រាមកំហែងចំបងៗផ្សេងទៀត។

**លោក សេង ឡឿក នាយកអង្គការ WWF** បានមានប្រសាសន៍ថា៖ “ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះបានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សិតបានមួយកម្រិត ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀតដើម្បីធានាថាស្ថានភាព និងចំនួនសត្វផ្សិតអាចប្រសើរឡើងបាន។”

ការខិតខំប្រឹងប្រែងក្នុងការអភិរក្សនាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ អាចដំណើរការទៅបាន ដោយមានការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលប៊ែលហ្ស៊ិក (DGD), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), BMZ, អង្គការ WWF-ប៊ែលហ្ស៊ិក, WWF-សុយអ៊ែត, WWF-ស្វីស, WWF-ហូឡង់, WWF-សិង្ហបុរី, WWF-អាណ្លីម៉ង់, H&M, The King Baudouin Foundation, ស្ថាប័នស្រាវជ្រាវ និងអភិរក្ស Zoo Nuremberg។

រដ្ឋបាលជលផល និងអង្គការ WWF បានប្តេជ្ញាចិត្តក្នុងការបន្តសហការជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីជម្រុញការខិតខំបន្ថែមរួមគ្នាក្នុងការអនុវត្តអនុសាសន៍នានាដែលបានចែងក្នុងរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សិតទន្លេមេគង្គឆ្នាំ ២០២០។

អនុសាសន៍ទាំងនោះរួមមានការពង្រឹងការអនុវត្តច្បាប់ជលផល និងការពង្រឹងការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សិត ការបន្តការតាមដាននិងស្រាវជ្រាវចំនួនសត្វផ្សិតនៅក្នុងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ "វាមសារ" ក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សិត។

---

**សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖**

លោក ទេព អស្មារិទ្ធ ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាន នៃអង្គការ WWF-កម្ពុជា

ទូរស័ព្ទលេខ៖ ០១២ ៩៥៧ ៩១៩

អ៊ីម៉ែល៖ [asnarith.tep@wwf.org.kh](mailto:asnarith.tep@wwf.org.kh)

តំណសម្រាប់ទាញយករូបភាព៖ <https://bit.ly/3mtgeAx>